

សមាជិកបច្ចុប្បន្ន

- អង្គការមិនមែនរដ្ឋាភិបាល (NGO) និងសមាគម
- អង្គការសហគមន៍មូលដ្ឋាន និងសមាគមមនុស្សចាស់ (OPA)

១. សមាគមមនុស្សចាស់ និង សហព័ន្ធមនុស្សចាស់

សមាគមមនុស្សចាស់ គឺជាយន្តការមួយដែលត្រូវបានបង្កើតឡើងដោយអង្គការសហគមន៍មូលដ្ឋានចម្រុះវ័យ។ សមាគមមនុស្សចាស់ គឺជាសមាគមដែលដឹកនាំ និងគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្ត ដែលជាមនុស្សចាស់នៅក្នុងភូមិ និងមានសមាជិកសហគមន៍ចម្រុះចូលរួម។ សមាគមមនុស្សចាស់នីមួយៗ មានសមាជិកចាប់ពី៥០-១០០នាក់ សមាគមមនុស្សចាស់គឺជាយន្តការគម្រូមួយដែលមានការទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា។

សហព័ន្ធមនុស្សចាស់ (OPAF) គឺជាបណ្តាញមួយដែលគ្របដណ្តប់សមាគមមនុស្សចាស់នៅថ្នាក់ស្រុក។ ក្នុង OPAF មួយមាន សមាគមជាសមាជិកចំនួន៦យ៉ាងតិច។ បច្ចុប្បន្ននេះ OPAF បានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ។

២. អង្គការក្រៅរដ្ឋាភិបាល

សមាជិកអង្គការមិនមែនរដ្ឋាភិបាលអាចធ្វើតំណាង ឬធ្វើការដោយផ្ទាល់ ឬដោយប្រយោលជាមួយមនុស្សចាស់ក្នុងទិសដៅរួមគ្នា ដើម្បីធ្វើអោយប្រសើរឡើងនូវវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា។



១៨ ស្ថាប័ន



១៦,២៩៦ សមាជិក (ទាំងអស់)

5

អត្ថប្រយោជន៍សម្រាប់សមាជិក



- ចំណេះដឹង ទាក់ទងនឹងវ័យចាស់
- ក្នុងស្ថានភាព និង ពង្រឹងសមត្ថភាពបណ្តាញ
- ស្វែងរកការគាំទ្រមនុស្សចាស់ (ពង្រីកសំឡេង)

នរណា? ពាក្យសុំចូលជាសមាជិក សម្រាប់អង្គការមិនមែនរដ្ឋាភិបាល (NGO) ឬអង្គការសហគមន៍មូលដ្ឋាន (CBO) ឬស្ថាប័នឯកជន

របៀបណា? បំពេញពាក្យសុំចូលជាសមាជិក តាមរយៈទំនាក់ទំនងអាសយដ្ឋានរបស់បណ្តាញដែលមានដូចខាងក្រោម

ការចូលរួមរបស់អ្នក? ចូលរួមសកម្មភាព និងព្រឹត្តិការណ៍នានារបស់បណ្តាញ

ទំនាក់ទំនង

- អ្នកស្រី អ៊ុំ វណ្ណជា **ប្រធាន**
Tel: 012 863 276
- លោក ឈន សាម៉េត **អនុប្រធាន**
Tel: 089 885 095
- Facebook: **បណ្តាញមនុស្សចាស់កម្ពុជា**
- Email: cambodianagingnetwork@gmail.com

Or

- Facebook: **HelpAge Cambodia**
- Tel: 053 953 797 / 012 237 823
- Email: info@helpagecambodia.org

បណ្តាញមនុស្សចាស់កម្ពុជា



បណ្តាញមនុស្សចាស់កម្ពុជា (CAN) គឺជាវេទិកា និងជាបណ្តាញមួយដែលបង្កើតឡើងដើម្បីពង្រីក និងបន្តិចរស់ឡើងរបស់មនុស្សចាស់ក្នុងប្រទេសកម្ពុជា។

បណ្តាញរួមជាមួយដៃគូសំខាន់ៗ ដែលមានទាំងសមាគមមនុស្សចាស់ សហព័ន្ធមនុស្សចាស់ និង សមាជិកអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបានពិភាក្សា និងធ្វើការងាររួមគ្នាក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សចាស់ គ្រួសារ និងសហគមន៍របស់ពួកគាត់ ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ និងអនុវត្តគោលនយោបាយជាតិមនុស្សចាស់ ក្នុងប្រទេសកម្ពុជា។

គាំទ្រដោយ: ឧបត្ថម្ភដោយ:

6

1

សេចក្តីផ្តើម

អង្គការមនុស្សចាស់កម្ពុជា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី កម្មវិធីវ័យ បានជួយសម្របសម្រួលបង្កើតបណ្តាញមនុស្សវ័យចាស់ កម្ពុជា (Cambodian Ageing Network)។ បណ្តាញនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីកនូវសំឡេងរបស់មនុស្ស ចាស់ដែលងាយរងគ្រោះ ជាពិសេសក្រុមដែលត្រូវបានគេបោះ បង់ចោលដូចជាមនុស្សចាស់ជាស្ត្រី និងមនុស្សចាស់ដែលមាន ពិការភាព។

នៅឆ្នាំ 2015 ប្រជាពលរដ្ឋដែលមានអាយុចាប់ពី 60ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ប្រមាណថាមាន 1.3លាននាក់, ស្មើនឹង 8.3% នៃ ចំនួនប្រជាជនសរុប។ គេព្យាករណ៍ថានៅឆ្នាំ 2050 ចំនួនប្រជា ជនវ័យចាស់នឹងលានដល់ប្រហែល 5លាននាក់ស្មើនឹង 21% នៃចំនួនប្រជាជនកម្ពុជាសរុប។

មនុស្សចាស់ជាង 80% រស់នៅជនបទ ហើយមិនចេះអក្សរនិង ប្រហែល 25% រស់នៅក្រោមបន្ទាត់ក្រីក្រ (1.25ដុល្លាក្នុងមួយ ថ្ងៃ)។ បច្ចុប្បន្ននេះមិនមានប្រាក់សោធននិវត្តន៍ ឬអត្ថប្រយោជន៍ សង្គមផ្សេងទៀត ក្រៅពីបុគ្គលិករដ្ឋាភិបាលទេ។ ដូច្នេះប្រព័ន្ធ សុវត្ថិភាពនៅមានកម្រិត សម្រាប់ប្រជាជនវ័យចាស់កម្ពុជា, ជា ពិសេសនៅពេលដែលពួកគេមិនអាចពឹងពាក់សមាជិកគ្រួសារ ឬ នៅពេលដែលពួកគេជាមេគ្រួសារ។

ថ្មីៗនេះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ចំនួន៣ ដែលគាំទ្រមនុស្សចាស់ដូចជា៖

១. គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ 2017-2030
២. គោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលជាតិថែទាំ ភាពមនុស្សចាស់ឆ្នាំ 2016
៣. ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម បណ្តាញ CAN មានគោលបំណងធ្វើការរួមគ្នាជាមួយអ្នករៀបចំ គោលនយោបាយ និងសហគមន៍មនុស្សចាស់ដើម្បីសម្រេចនូវ គោលដៅរួមគ្នា ដើម្បីទាំងអស់គ្នា។

អំពី CAN



💡 ទស្សនវិស័យ

មនុស្សចាស់កម្ពុជា មានសុខុមាលភាពល្អ និងរស់នៅ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានគុណភាពជីវិត និងទទួល បានសិទ្ធិពេញលេញ។

🎯 បេសកកម្ម

ពង្រឹងសមត្ថភាពមនុស្សចាស់ និងអ្នកជាប់ពាក់ព័ន្ធ ផ្សេងទៀត ដើម្បីឲ្យពួកគាត់ដើរតួយ៉ាងសំខាន់នៅក្នុង កិច្ចសន្ទនាគោលនយោបាយ ដើម្បីធ្វើអោយជីវិតរបស់ មនុស្សចាស់ក្នុងប្រទេសកម្ពុជាប្រសើរឡើង។

👤 បេសកកម្ម



ជួយដល់មនុស្សចាស់ គឺជួយខ្លួនឯង
ទាំងនៅថ្ងៃនេះ និង ថ្ងៃអនាគត
 Helping Older People is helping yourself
 today and in the future

គោលដៅយុទ្ធសាស្ត្រ

គោលបំណងទី ១ : ស្វែងរកការគាំទ្រសម្រាប់មនុស្ស ចាស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

- ពង្រឹងសមត្ថភាពសមាជិកបណ្តាញក្នុងការងារស្វែងរក ការគាំទ្រសម្រាប់មនុស្សចាស់
- ចូលរួមកិច្ចប្រជុំជាមួយក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីបញ្ជ្រាបអំពី បញ្ហាមនុស្សចាស់ និងស្វែងរកការគាំទ្រ
- ផ្តល់កិច្ចសហការ និងគាំទ្រសមាជិកបណ្តាញ និងដៃគូ ពាក់ព័ន្ធក្នុងការរៀបចំយុទ្ធនាការស្វែងរកការគាំទ្រ មនុស្សចាស់នៅគ្រប់កម្រិត

គោលបំណងទី ២ : ចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុង ការរៀបចំ និងអនុវត្តនូវគោលនយោបាយនានាដែលជួយ គាំទ្រដល់មនុស្សចាស់ប្រកបដោយប្រសិទ្ធភាព

- ចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយក្រសួងក្នុងការរៀបចំ និង អនុវត្តគោលនយោបាយនានាដែលគាំទ្រមនុស្សចាស់
- ចូលរួមផ្សព្វផ្សាយ ត្រួតពិនិត្យ និងផ្តល់ព័ត៌មានត្រឡប់ពី ការអនុវត្តន៍គោលនយោបាយ

គោលបំណងទី ៣ : លើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ និងប្រសិទ្ធភាពការងាររបស់បណ្តាញមនុស្សចាស់កម្ពុជា

- ទំនាក់ទំនង និងស្វែងរកឱកាសដើម្បីទទួលបាន ព័ត៌មានដែលមានប្រយោជន៍សម្រាប់មនុស្សចាស់
- កែលម្អគុណភាពនៃប្រតិបត្តិការរបស់បណ្តាញមនុស្ស ចាស់ ដើម្បីបំពេញតាមតម្រូវការរបស់មនុស្សចាស់
- ពង្រីកសមាជិកភាពបណ្តាញ